

**ទីក្រុងឡងប៊ិចនាយកដ្ឋាននៃសេវាកម្មសុខភាពនិងមនុស្សជាតិ  
បទបញ្ជារបស់មន្ត្រីសុខភាព**

**មន្ត្រីសុខភាពបញ្ជាសម្រាប់ការគ្រប់គ្រងនៃ COVID-១៩  
សណ្តាប់ធ្នាប់ការដកខ្លួនចេញជាបន្ទាន់នៃសុខភាពសាធារណៈ  
ចេញកាលបរិច្ឆេទបញ្ជា ថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០**

បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

សង្ខេប៖ រដ្ឋកាលីហ្វ័រនីញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតត្បាត COVID-១៩ ។ ការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពរបស់សាធារណៈជននៅទីក្រុងឡងប៊ិច។ COVID-១៩ អាចរាលដាលយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ មនុស្សគ្រប់គ្នាមានហានិភ័យក្នុងការធ្លាក់ខ្លួនឈឺដោយ COVID-១៩ ប៉ុន្តែមនុស្សមួយចំនួនងាយនឹងមានជំងឺធ្ងន់ធ្ងររួមទាំងជំងឺរលាកសួតនិងសរីរាង្គ។ ការបរាជ័យឬការស្លាប់ដោយសារអាយុស្ថានភាពកាយសម្បទានិងឬស្ថានភាពសុខភាព។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារប្រឆាំងនឹង COVID-១៩ និងមិនមានការព្យាបាលជាក់លាក់ចំពោះរោគសញ្ញារបស់វាឡើយ។

ដើម្បីជួយឱ្យការរីករាលដាលយឺតនៃ COVID-១៩ ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធចំនែទាំសុខភាពនៅឡងប៊ិចកុំអោយមានការមូហើវាចាំបាច់សម្រាប់មន្ត្រីសុខភាពទីក្រុងឡងប៊ិច (មន្ត្រីសុខាភិបាល) តម្រូវឱ្យមានភាពឯកោដោយខ្លួនឯងចំពោះមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ឬទំនងជាមាន COVID-១៩ ។

**ស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ប្រទេសកាលីហ្វ័រនីញ៉ាសុខភាពនិង  
ផ្នែកកូដសុវត្ថិភាព ១០១០៤០, ១០១០៨៥, ១២០១៧៥, ១២០២១៥, ១២០២២០, និង ១២០២២៥  
បទបញ្ជាសុខភាពក្រុងឡងប៊ិចជាទីក្រុងឡងប៊ិច៖**

**បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬដែលទំនងជាមាន COVID-១៩ ត្រូវតែញែកខ្លួនគេចេញ។  
មនុស្សទាំងនេះតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពីសុខភាពសាធារណៈ  
ដែលយោងនៅក្នុងបទបញ្ជានេះ។**

តម្រូវការឯកោសម្រាប់បុគ្គលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឬទំនងជាមាន COVID-១៩

បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន COVID-១៩ ត្រូវតែចាត់វិធានការដូចខាងក្រោម៖

១។ ញែកខ្លួនឯងនៅក្នុងលំនៅដ្ឋានរហូតដល់៖

ក។ យ៉ាងហោចណាស់ ៣ ថ្ងៃ (៧២ ម៉ោង) បានកន្លងផុតទៅតាំងពីការជាសះស្បើយដែលបានកំណត់ថាជា ដំណោះស្រាយគ្រុនក្តៅដោយមិនប្រើថ្នាំបន្ថយគ្រុនក្តៅនិងធ្វើឱ្យប្រសើរឡើងនូវការក្អកដង្ហើមខ្លីនិងរោគ សញ្ញាផ្សេងៗទៀត។

ខ។ យ៉ាងហោចណាស់រយៈពេល ៧ ថ្ងៃចាប់តាំងពីរោគសញ្ញាបានលេចចេញមកណាមួយនៅពេលក្រោយ រហូតទាល់តែបុគ្គលម្នាក់បានជាសះស្បើយហើយយ៉ាងហោចណាស់ ៧ ថ្ងៃបានកន្លងផុតទៅចាប់តាំងពីរោគសញ្ញា លេចចេញមកទោះអ្នកណានៅពេលក្រោយបុគ្គលដែលនៅដាច់ឆ្ងាយមិនអាចចាកចេញពីកន្លែងឯកោរបស់ពួកគេ ឬចូកកន្លែងសាធារណៈឬឯកជនផ្សេងទៀតបានទេលើកលែងតែទទួលការព្យាបាលចាំបាច់។

២។ ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវរាល់តម្រូវការដែលមានក្នុង“ សេចក្តីណែនាំអំពី ការដកខ្លួនចេញនៅផ្ទះសម្រាប់មនុស្សដែលមានកូរ៉ូណាវីរុសឆ្លងមេរោគឆ្នាំ ២០១៩ (COVID-១៩) ដែលមានជា ភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។

៣។ ប្រាប់ទំនាក់ទំនងគ្រួសារដៃគូជិតស្និទ្ធអ្នកមើលថែនិងមនុស្សផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ខណៈដែលពួកគេមានរោគសញ្ញា (ជាមនុស្សជិតស្និទ្ធ) ដែលពួកគេត្រូវការដើម្បីផ្តាច់ខ្លួន។

៤. យោងឯកសារជិតដិតទៅនឹងឯកសារ "គោលការណ៍ណែនាំការធានារ៉ាប់រងផ្ទះសម្រាប់ទំនាក់ទំនងជិតស្និទ្ធនឹងជំងឺកូរ៉ូណាវីរុស ២០១៩ (COVID-១៩)" ដែលមានជាភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។ ឯកសារនេះពិពណ៌នាអំពីជំហាន នានាដែលទំនាក់ទំនងជិតស្និទ្ធត្រូវធ្វើដើម្បីការពារការរីករាលដាលនៃ COVID-១៩ ។ ជំហានដែលបានពិពណ៌នានៅ ក្នុងឯកសារនេះគឺចាំបាច់ពីព្រោះជិតទំនាក់ទំនងទំនងជាត្រូវបានប៉ះពាល់ទៅនឹង COVID-១៩ ហើយប្រសិនបើឆ្លងមេ រោគអាចរាលដាលយ៉ាងងាយស្រួល COVID-១៩ ទៅអ្នកដទៃសូម្បីតែពួកគេមានរោគសញ្ញាស្រាលក៏ដោយ។

បុគ្គលម្នាក់ៗត្រូវឱ្យញែកខ្លួនពួកគេព្រោះពួកគេមានឬទំនងជាមាន COVID-១៩។ ភាពឯកោដោយខ្លួនឯងត្រូវបា ទាមទារជាបន្ទាន់ប្រសិនបើមនុស្សម្នាក់ជួបកត្តាមួយឬច្រើនដូចខាងក្រោម៖

- ក។ ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់ COVID-១៩។
- ខ។ គសនិងរោគសញ្ញាដល់ទាក់ទងនឹង COVID-១៩ក្នុងរយៈពេល ១៤ ថ្ងៃដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ដល់មានឬជឿថាមាន COVID-១៩។ ឬ
- គ។ គ្រូពេទ្យម្នាក់បានជូនដំណឹងដល់បុគ្គលម្នាក់ៗថាពួកគេទំនងជាមាន COVID-១៩ ។

មនុស្សទាំងនេះត្រូវឱ្យញែកខ្លួនឯងពីព្រោះមនុស្សដែលឆ្លងឬទំនងជាមាន COVID-១៩ អាចចម្លងវីរុសទៅអ្នកដទៃបាន យ៉ាងងាយស្រួល។ ភាពឯកោបំបែកបុគ្គលដែលមានជំងឺទាំងនេះពីអ្នកដទៃទៀតដើម្បីការពារការរីករាលដាលនៃ COVID-19 ។ បទបញ្ជានេះការពារមនុស្សគ្រប់គ្នាមនុស្សទាំងមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាមនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០


ទំព័រ | ៣

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមចំពោះការខកខានមិនបានអនុវត្តតាមបទបញ្ជានេះដែលអាចរាប់បញ្ចូលទាំងការឃុំខ្លួនស៊ីវិលឬតម្រូវឱ្យម្នាក់ស្នាក់នៅក្នុងមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈប្រសិនបើបុគ្គលដែលស្ថិតក្រោមបទបញ្ជានេះ។ រំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។

ការបំពានបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការផាកពិន័យឬទាំងនៅក្រោមសុខភាពរដ្ឋកាលីហ្វ័រញ៉ានិងមាត្រា ១២០២៧៥ ។ លើសពីនេះទៀតអនុលោមតាមផ្នែកទី ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ារដ្ឋមន្ត្រីសុខាភិបាលស្នើសុំឱ្យនាយប៉ូលីសក្រុងឡងប៊ិចធានានូវការគោរពនិងអនុវត្តបទបញ្ជានេះ។

ការរំលោភលើបទបញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលនឹងកើតមានហើយបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ។

វាត្រូវបានគេបញ្ជាទិញដូច្នេះ៖



Anissa Davis, MD, DrPH,  
មន្ត្រីសុខាភិបាលក្រុងឡងប៊ិច  
កាលបរិច្ឆេទ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០